

CMU日本人留学生の紹介

ការណែនាំខ្លួនរបស់និស្សិតជនជាតិជប៉ុនដែលបន្តការសិក្សានៅCMU

今、CMUには、二人の日本人が留学しています。皆さんにご紹介します。興石大地（こしいし だいち）さんです。

みなさん、はじめまして。私は、今年の4月から来年の3月までの11ヶ月の間、CMUに留学生として来ました、興石大地と申します。

早速ですが、多くの人に「なぜ、カンボジアなんか勉強しに来たの？」と聞かれることが多々あります。私には夢があります。世界中の人々が仲良く暮らし、全ての人が最低限の生活をおくることのできる世の中を実現することです。現在カンボジアでは、タイとの外交問題や人々の生活における貧困の問題など様々な問題が山積みとなっています。

カンボジアに来た理由の一つに、以前住んでいたということもありますが、この国には夢を実現するためのヒントが転がっているのではないか、という安易な気持ちで訪れてしまった شایدでございます。そして現在、私はカンボジア語も猛特訓中なので、もし見かけたら、どんだんカンボジア語で話かけてください...でもゆっくりお願いします。それではまた。

次は、大関辰海（おおぜきたつみ）さんです。

皆さん、こんにちは。メコン大学のMBAコースで勉強している、大関辰海と申します。出身は茨城県です。私の故郷の利根町は、利根川という大きな川、どこまでも続く田園風景、伝統的なお祭り、踊りのあるのどかで素晴らしい町です。朝と夕方、鳥のさえずりを聴きながら、犬と散歩することが私の趣味です。私は将来、カンボジアを含めたアジアを舞台に仕事がしたいと考えています。今、わからないことだらけで新しいことの発見の毎日ですが、とても楽しいです。最後に、日本語学科の皆さんと話す時間、ご飯を食べ

る時間、出かける時間がとても好きです。毎日学校にいますので、見かけたら、カンボジア語でも英語でも日本語でも何でも良いので声を掛けて下さい。これから宜しくお願いします。仲良くしましょう。

នាពេលបច្ចុប្បន្ន មាននិស្សិតជនជាតិជប៉ុនចំនួន២នាក់កំពុងតែបន្តការសិក្សានៅCMU។ ខាងក្រោមនេះ គឺជាការណែនាំខ្លួនរបស់ពួកគេទាំង២។

ការណែនាំខ្លួនរបស់ កុស៊ីស៊ី ដាយឈី

សូមអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ កុស៊ីស៊ី ដាយឈី។ ខ្ញុំបានមកបន្តការសិក្សានៅCMUរយៈពេល១១ខែ គឺចាប់ពីខែមេសាឆ្នាំនេះដល់ខែមិថុនាឆ្នាំក្រោយ។

គ្នាមៗនោះផងដែរ ខ្ញុំត្រូវមនុស្សជាច្រើនសួរថា “ហេតុអ្វីបានជាមកបន្តការសិក្សានៅកម្ពុជា?” សូមិចរបស់ខ្ញុំគឺ ធ្វើឲ្យមនុស្សទាំងឡាយនៅក្នុងពិភពលោក រស់នៅដោយសន្តិភាព និងអាចរស់នៅក្នុងកំរិតជីវភាពទាបបំផុត។ នាពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាកំពុងតែមានបញ្ហាជាច្រើន ដូចជាបញ្ហាសំរាម ប្រជាជនរស់នៅក្នុងភាពក្រីក្រ និងបញ្ហាកាត់ដីជាមួយប្រទេសថៃជាដើម។

មូលហេតុមួយទៀតដែលធ្វើឲ្យខ្ញុំមកកាន់ទីនេះ គឺព្រោះពីមុនខ្ញុំធ្លាប់រស់នៅទីនេះ និងដោយសារប្រទេសនេះគឺជាគន្លឹះដែលអាចធ្វើអោយសូមិចរបស់ខ្ញុំធ្លាចជាការពិត នោះហើយដែលធ្វើឲ្យខ្ញុំកាន់តែមានចិត្តចង់មកថែមទៀត។ ម្យ៉ាងវិញទៀត ខ្ញុំក៏កំពុងសិក្សាភាសាខ្មែរផងដែរ ប្រសិនបើជួបខ្ញុំសូមអ្នកទាំងអស់គ្នានិយាយភាសាខ្មែរមកកាន់ខ្ញុំផង... តែសូមនិយាយមួយៗណា។ អញ្ជឹងជួបគ្នាថ្ងៃក្រោយ។



រូបកណ្តាល កុស៊ីស៊ី ដាយឈី

ខាងក្រោមនេះគឺជាការណែនាំរបស់ អូហ្សេតិ តាក់ស៊ីម

សូមអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះអូហ្សេតិ តាក់ស៊ីម សព្វថ្ងៃខ្ញុំកំពុងសិក្សាថ្នាក់ MBA នៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ ស្រុកកំណើតរបស់ខ្ញុំគឺនៅ ខេត្ត អ៊ុបាតិ ហើយទីក្រុង ថុនី ដែលនៅស្រុកកំណើតរបស់ខ្ញុំ មានទន្លេធំធំមួយដែលមានឈ្មោះថា ថុនី។ ហើយលើសពីនេះទៅទៀត បើទោះជាអ្នកទៅទីណាក៏ដោយ គឺមានទេសភាពវាលស្រែបន្តជាប់គ្នារហូតមានពិធីបុណ្យបែបប្រពៃណីនិងការរាំរាំក៏មានដែរ វាពិតជាអស្ចារ្យមែនទែន។ ចំណង់ចំណូលចិត្តរបស់ខ្ញុំគឺ នៅពេលព្រឹកនិងពេលយប់ ស្តាប់សំលេងសត្វបក្សីយប់ល្អៗ ដើរលេងជាមួយឆ្កែខ្ញុំបណ្តើរ។ ខ្ញុំគិតថា នៅថ្ងៃអនាគត ខ្ញុំចង់ធ្វើការងារដែលទាក់ទងនឹងប្រទេសអាស៊ី ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ សព្វថ្ងៃ ខ្ញុំកំពុងតែស្រាវជ្រាវនូវអ្វីដែលថ្មីៗនិងវត្ថុដែលខ្ញុំមិនដឹងជាច្រើន វាពិតជាសប្បាយណាស់។ ចុងក្រោយនេះ ខ្ញុំពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងពេលវេលាដែលបានដៃគូគ្នាលេង ជាមួយនិស្សិតនៅសាលាជំនាញភាសាជប៉ុន ពេលវេលាញ៉ាំបាយជាមួយគ្នា និងពេលវេលាចេញទៅដើរលេងក្រៅជាមួយគ្នា។ ឥឡូវ ខ្ញុំកំពុងស្នាក់នៅCMU ដូចនេះប្រសិនបើជួបខ្ញុំ ទោះជាភាសាខ្មែរក៏ដោយ ទោះជាភាសាអង់គ្លេសក៏ដោយ ទោះជាភាសាជប៉ុនក៏ដោយ ទោះជាភាសាអ្វីក៏ដោយ សូមនិយាយជាមួយខ្ញុំផង។ តោះយើងរាប់អានគ្នាចាប់ពីពេលនេះតទៅ។



រូបខាងឆ្វេង អូហ្សេតិ តាក់ស៊ីម



4年生サムウーアン、ラジオ局インターン報告 ការចុះស្នាក់ការងារនៅស្ថានីយវិទ្យុរបស់កញ្ញាសំអៀនដែលជានិស្សិតឆ្នាំទី៤

私は、今、106.75MHZのラジオ局で仕事をしています。私の担当はMCとプロモーションです。でも、まだ上手にできないので、月曜から金曜日まで練習です。練習は7時30分から11時30分まで、午後は1時30分から5時までですが、大学で勉強もしなくては行けないので、とても忙しいです。

ラジオ局では、毎朝7時からミーティングがあります。その後、社長と一緒にいろいろな会社に営業に行きます。仕事の楽しいことは、いろいろな会社に行き、たくさんの人に会うことです。学生の時にはわからなかったことや面白いことが経験できます。大変なことは、時間をかけやと相手の会社に行ったのに、その社長が忙しくて会えないときです。

ラジオ局で一番大変なことは、時間を守らないといけないことです。

どんな仕事でも他の人と一緒に仕事をするんですから、時間を守ること大切です。学生も時間を守らないのは良くないと思います。

នាពេលបច្ចុប្បន្ន ខ្ញុំកំពុងធ្វើការនៅស្ថានីយវិទ្យុប៉ុស្តិ៍ ១០៦.៧៥MHz ហើយតួនាទីរបស់ខ្ញុំគឺជាMCនិងជាអ្នកផ្សព្វផ្សាយ។ ប៉ុន្តែដោយសារខ្ញុំមិនទាន់ពូកែនៅឡើយ ខ្ញុំកំពុងអនុវត្តវាជាដំបូងតែម្តងម្តង ពីម៉ោង៧កន្លះ ព្រឹក ដល់ម៉ោង១១កន្លះ និងពេលរសៀលពីម៉ោង១កន្លះដល់ម៉ោង៥។ វាពិតជាវេលាវេលាដោយសារតែ ក្រោយពីការចុះស្នាក់ការងារ ខ្ញុំក៏ត្រូវតែរៀននៅសាលាវិទ្យាល័យផងដែរ។

នៅស្ថានីយវិទ្យុ គឺមានការប្រជុំជាដៀងរាល់ព្រឹកចាប់ពីម៉ោង៧។ ហើយក្រោយពីនោះ ខ្ញុំតែងតែទៅធ្វើជំនួញនៅក្រុមហ៊ុនផ្សេងៗជាមួយនឹងលោកប្រធាន។ ភាពសប្បាយនៃការងារនេះ គឺយើងបានទៅក្រុមហ៊ុនផ្សេងៗ ហើយជួបនឹងមនុស្សជាច្រើន និងអាចបាននូវបទពិសោធន៍ផ្សេងៗ ដែលគួរឲ្យចាប់អារម្មណ៍ និងមិនដែលដឹងនៅពេលដែលនៅជានិស្សិត។ រឿងដែលពិបាកនោះគឺ ទោះបីយើងចំណាយពេលវេលាទៅក្រុមហ៊ុនរបស់ដៃគូយើងក៏ដោយ ដោយសារតែប្រធានក្រុមហ៊ុនរស់ពេក ពួកយើងមិនបានជួបទេ។

រីឯរឿងដែលលំបាកបំផុតនៅស្ថានីយវិទ្យុវិញ គឺយើងត្រូវតែគោរពពេលវេលាជាដាច់ខាត។ បើទោះជាការងាររបស់យើងក៏ដោយ ក៏យើងមិនមែនជាអ្នកស្រីទេ យើងក៏ត្រូវតែគោរពពេលវេលាដាច់ខាត។

ដោយ ដោយសារតែយើងត្រូវធ្វើការរួមគ្នាជាមួយអ្នកដទៃ ដូច្នេះការគោរពពេលវេលាគឺសំខាន់ណាស់។ ខ្ញុំគិតថាសិស្សក៏ដោយ បើមិនគោរពពេលវេលាទេគឺមិនល្អទេ។



កញ្ញាសំអៀនដែលជានិស្សិតឆ្នាំទី៤

3年生ピセイ・マイ、行ってきましたホーチミン ការធ្វើដំណើររបស់និស្សិតឆ្នាំទី៣ទៅកាន់ទីក្រុងហូជីមិញ

2011年6月18日、私(マイ)とピセイちゃんは、初めて外国へ行きました。その国は、私たちの近所の国で、ベトナムです。プノンペンからホーチミンまでは、バスで7時間にかかりました。私たちは、最初、ベトナム語を話さないで、心配でした。でも、英語とボディランゲージを使って、友達からも少しベトナム語を覚えてもらったので、心配は要りませんでした。

ベトナムと私たちの国は、少し違います。どこにも高い建物が多くありました。道は小さいですが、とてもきれいでした。事故もあまりありません。それは、ベトナム人が法律を守るからです。特に、物を売る店も道にいっぱいありますが、衛生的で値段安いです。そのうえ、ホーチミンには、公園が多く、学生も大人も遊んでいます。広い公園だから毎日、運動をしたり、相談したり、勉強しているんです。公園はベトナム人の生活に大切なところと思いまし

た。二日間、私たちはホーチミンにいましたが、新しい経験をたくさんしました。

6月20日、私たちは国へ帰りました。ベトナムの旅行の記念にがかわいい飾りと、家族に食べ物を買って帰りました。短い旅行だけど、私たちは楽しかったです。しかし、自分の国に帰るととても安心しました。

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១១ ខ្ញុំ(ម៉ៃ) និងពិសីបានធ្វើដំណើរទៅកាន់ប្រទេសជាលើកដំបូង ហើយប្រទេសនោះគឺជាប្រទេសជិតខាងរបស់យើង គឺប្រទេសវៀតណាមនោះឯង។ ការធ្វើដំណើរពីភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញដោយឡានក្រុង គឺចំណាយរយៈពេលដល់ទៅ៧ម៉ោង៦០នាទី។ ដំបូងដោយ សារពួកយើងមិនចេះភាសាវៀតណាម ពួកយើងមានការបារម្ភខ្លាំង តែដោយសារយើងប្រើភាសាកាយវិការ និងមានការបង្រៀនភាសាវៀតណាម បន្តិចបន្តួចពីមិត្តភក្តិផងនោះ យើងក៏លែងបារម្ភ។

ប្រទេសវៀតណាមនិងប្រទេសរបស់ខ្ញុំ មានភាពខុសគ្នាបន្តិចត្រង់ថា ទោះជានៅត្រង់ណាក៏ដោយ គឺមានអគារខ្ពស់ៗជាច្រើន។ ផ្លូវភ្លឺភ្លឺតែតូចមែន តែមានភាពស្រស់ស្អាត ហើយគ្រោះថ្នាក់ចរាចរណ៍ក៏មិនសូវមានដែរ នេះព្រោះតែជនជាតិ

វៀតណាមគោរពច្បាប់នោះឯង។ ជាពិសេស គួរបកស្រាយនៅតាមផ្លូវ ពួកគេលក់របាំងមានអនាម័យនិងតំលៃថោកបំផុត។ លើសពីនេះទៀត នៅហូជីមិញមានសួនច្បារធំៗជាច្រើន ដែលទាំងសិស្សនិងមនុស្សចាស់តែងតែមកលេង ហើយជារៀងរាល់ថ្ងៃយើងអាចមកហាត់ប្រាណ ពិភាក្សា និងរៀននៅទីនោះបាន។ ដូច្នេះហើយខ្ញុំគិតថា សួនច្បារវាសំខាន់ណាស់សំរាប់ជីវភាពរស់នៅរបស់ជនជាតិវៀតណាម។ ពួកយើងបានស្នាក់នៅទីក្រុងហូជីមិញរយៈពេល២ថ្ងៃ និងទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើន។

នៅថ្ងៃទី២០ ខែមិថុនា ពួកយើងបានត្រឡប់មកប្រទេសវិញ និងបានទិញវត្ថុអនុស្សាវរីយ៍ និងគ្រឿងបរិភោគសំរាប់គ្រួសារផងដែរ។ វាគឺជាដំណើរកំសាន្តរយៈពេលខ្លី តែពួកយើងមានភាពសប្បាយខ្លាំង ហើយក៏ច្នៃចិត្តផងដែរ ដែលបានមកដល់ប្រទេសកំណើតរបស់ខ្លួនឯងវិញ។



រូបខាងឆ្វេង កញ្ញា ពិសី និងខាងស្តាំ កញ្ញា ម៉ៃ

キムシエットさん日本短期留学に向けて

ដំណើរឆ្ពោះទៅធ្វើការសិក្សារយៈពេលខ្លីនៅប្រទេសជប៉ុនរបស់កញ្ញាគីមសៀត

「日本に行って何がしたいですか」今まで、日本へ行くことは私の夢でした。DVDを見て日本には美しい場所がたくさんあるなと思っていました。奈良県は古い歴史のところ。大きな大仏があると聞いています。京都には古いお寺がたくさんあるそうです。富士山も見たい。桜も見たい。新幹線にも乗ってみたい。

日本の習慣も知りたい。日本とカンボジアはたくさん違いがあると思います。大学生の生活も違うと思います。見てみたい。たくさんの友達も作りたい。簡単な日本の料理も勉強したい。やりたいことがたくさんあります。日本の皆さ

ん、待っていてください。「いま、会いにゆきます」

“តើអ្នកចង់ធ្វើអ្វី ក្រោយពេលទៅប្រទេសជប៉ុន?” ហ្វុតមកដល់ឥឡូវ ការទៅប្រទេសជប៉ុនគឺជាសុចរិតរបស់ខ្ញុំ។ នៅពេលមើលDVDហើយ ខ្ញុំគិតថានៅប្រទេសជប៉ុនមានកន្លែងស្អាតៗច្រើនណាស់។ ខ្ញុំនឹងទៅក្នុងរាជធានីកាន់កែ កន្លែងដែលមានប្រវត្តិសាស្ត្រចាស់ៗ ហើយមានព្រះពុទ្ធបដិមាដ៏ធំមួយនៅទីនោះ រីឯនៅទីក្រុងក្យូតូរិញ ក៏មានវត្តចាស់ៗច្រើនដែរ។ លើសពីនេះទៅទៀត ខ្ញុំក៏ចង់មើលភ្នំហ្វូជី ចង់មើលផ្កាសាគីរី ចង់ជិះរថភ្លើងស្ទឹងកាន់សេន និងចង់ដឹងពីទំនៀមទំលាប់របស់ជប៉ុនផងដែរ។

ខ្ញុំគិតថាប្រទេសជប៉ុននិងប្រទេសកម្ពុជា ប្រាកដជាមានភាពខុសគ្នាច្រើនណាស់ ហើយជីវភាពរស់នៅរបស់និស្សិតក៏ប្រហែលជាខុសគ្នាដែរ ខ្ញុំចង់មើលចង់ដឹងខ្លាំងណាស់។ ខ្ញុំចង់បង្កើតមិត្តអោយបានច្រើន ក៏ចង់ធ្វើម្ហូបជប៉ុនងាយៗផងដែរ ខ្ញុំចង់ច្រើនណាស់។ អ្នកទាំងអស់គ្នា

ដែលនៅប្រទេសជប៉ុន សូមចាំបន្តិច “ឥឡូវខ្ញុំកំពុងទៅរកអ្នកហើយ”។

「高橋氏よりDVDの寄贈される
អំណោយDVDពីលោកតាកាហាស៊ិ

6月14日、高橋さんからDVDをいただきました。いつも高橋さんにはお気遣いをいただき、ありがとうございます。今回は、「涙そうそう」「東京タワー」など 9本のDVDをいただきました。大変ありがとうございます。

នៅថ្ងៃទី១៤ ខែមិថុនានេះ សាលាភាសាជំនាញភាសាជប៉ុន បានទទួលអំណោយជា DVD ពីលោកតាកាហាស៊ិ ទៀតហើយ។ យើងសូមអរគុណលោកយ៉ាងជ្រាលជ្រៅ ជាទីបំផុត ចំពោះការដែលតែងតែទទួលបាននូវការយក

ចិត្តទុកដាក់ពីលោក។ លើកនេះ យើងទទួលបាននូវDVD ចំនួន៩បន្ទះ ដែលមានចំណងជើងរៀងដូចជា “ណាដាក់ស្ងួត” និង “បំបង្កូត” ជាដើម។



DVDដែលជាអំណោយរបស់លោកតាកាហាស៊ិ

高橋氏CMU日本語ビジネス学科応援サイト誕生

ការបង្កើតវេបសាយគាំទ្រសំរាប់សាលាជំនាញភាសាជប៉ុនសំរាប់ពាណិជ្ជកម្មនៅCMUរបស់លោកតាកាហាស៊ិ

いつも、DVDなどを送ってくれる高橋さんがCMU日本語ビジネス学科の応援サイトを立ち上げてくれました。学生一人ひとりの紹介、エピソードなど盛りだくさん。とてもきれいなサイトです。是非みんなで投稿し、盛り上げていこう。高橋さんありがとうございます。アドレスはhttp://Mekong.web.fc2.comです。

លោកតាកាហាស៊ិដែលតែងតែផ្ញើDVDជាដើមមកអោយយើងនោះ លើកនេះលោកបានបង្កើតវេបសាយគាំទ្រមួយ សំរាប់សាលាជំនាញភាសាជប៉ុនសំរាប់ពាណិជ្ជកម្មយើង។ វាបានការគុបតែងដោយ ការណែនាំនូវរបស់និស្សិតម្នាក់ៗនិងរៀងរាជ្យរៀងៗទៀតជាដើម។ វាក៏ជាវេបសាយដ៏ស្អាតមួយ។ តោះអ្នកទាំងអស់គ្នាយើងនាំគ្នាជួយរចនាវាអោយកាន់តែប្រសើរឡើងថែមទៀត។ យើងសូមអរគុណជាខ្លាំងចំពោះលោកតាកាហាស៊ិ។ វេបសាយគឺ <http://Mekong.web.fc2.com>



The Mekong School of Japanese

TeAm DiGiTTeAm
DiGiT

Primary Business Address
Your Address Line 2
Your Address Line 3
Your Address Line 4#9B,

<http://www.mekong.edu.kh>

- 予定
- 7月1日 奈良産業大学への交流学生の派遣
- 7月3日 日本語能力試験
- 7月17日 CMU卒業式 インターコンチネンタルホテル
- 8月10日 東洋大学との交流
- 8月26日より ARBAツアー
- 9月4日 檸檬祭
- 11月2, 3, 4日 法政大学ワークショップ

- កាលវិភាគ
- ថ្ងៃទី១ ខែកក្កដា ការបញ្ជូននិស្សិតទៅផ្លាស់ប្តូរវប្បធម៌នៅសាកលវិទ្យាល័យណាហ៍កំសាន់គូ
- ថ្ងៃទី៣ ខែកក្កដា ការប្រឡងសមត្ថភាពភាសាជប៉ុន
- ថ្ងៃទី១៧ ខែកក្កដា ការប្រារព្ធពិធីបញ្ចប់ការសិក្សារបស់CMUនៅសណ្ឋាគារInterCotinental
- ថ្ងៃទី១០ ខែសីហា ការផ្លាស់ប្តូរវប្បធម៌ជាមួយសាកលវិទ្យាល័យតូយ៉ូ
- ចាប់ពីថ្ងៃទី២៦ ខែសីហា ដំណើរទស្សនកិច្ចរបស់អង្គការ
- ថ្ងៃទី៤ ខែកញ្ញា ពិធីបុណ្យក្រចន្តា
- ថ្ងៃទី២,៣,៤ ខែវិច្ឆិកា សិក្ខាសាលារបស់សាកលវិទ្យាល័យហ្វេសេ

(連載) ドークニーア・ヨークニーア!

រៀងដូចគ្នានិងខុសគ្នារបស់អ្នកគ្រូយើមេកាក់ (តពីលេខមុន)

お味噌汁の飲み方 ☆ របៀបញាំមីសុស៊ី ☆

日本人の朝ごはんに味噌汁はかかせませんね。カンボジアに来ると味噌汁が恋しくて、恋しくて、、、。ということで今回は汁物の飲み方！カンボジアの朝ごはんにはバイサッチェルクやバイサツモアンがありますが、味噌汁ではありませんが汁物がついてきますね。私たち日本人は直接、おわんに口をつけて飲みますが、カンボジア人はスプーンで飲むんですね。しかも こぼさず、神がかり的な大技ですよ。私なんかスプーンで飲んだらこぼしまくって生徒に子供みたーいって笑われましたよ。恐るべき カンボジア人スプーン術！！

នៅក្នុងអាហារពេលព្រឹករបស់ជនជាតិជប៉ុន-ស៊ីបមីសុស៊ីគឺជាអាហារម្យ៉ាងដែលមិនអាចខ្វះបាន។ នៅពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជានោះ ខ្ញុំនឹកដល់មីសុស៊ីមែនទែន ដូច្នោះហើយបានជាលើកនេះខ្ញុំសូមណែនាំអំពីរបៀបញាំទឹកស៊ីប។ នៅក្នុងអាហារពេលព្រឹករបស់ជនជាតិកម្ពុជាវិញ គឺមានតែទឹកស៊ីបដែលមកភ្ជាប់ជាមួយបាយសាច់ជ្រូកនិងបាយសាច់មាន់ជាដើមតែមិនមែនជាទឹកស៊ីបមីសុស៊ីទេ។ ពួកខ្ញុំជាជនជាតិជប៉ុន តែងតែញាំដោយលើកចានហុត តែជនជាតិកម្ពុជាវិញគឺញាំដោយប្រើស្លាបព្រា។ លើសពីនេះទៅទៀត ការលើកចានហុតដោយមិនកំលប់ វាហាក់ដូចជាបង្ហាញនូវភាពល្អប្រសើរមួយក្នុងការញាំអញ្ចឹង។ តែខ្ញុំដែលជាជនជាតិជប៉ុន នៅពេលដែលហុតដោយប្រើស្លាបព្រា ហើយកំលប់នោះ ក៏ត្រូវបានកូនសិស្សសើច ហើយនិយាយថា "ដូចកូនក្មេងអញ្ចឹង"។ វាគួរអោយខ្លាចដែរ សិស្ស៖ នៃការប្រើស្លាបព្រារបស់ជនជាតិកម្ពុជា។

